

កំពុត របស់លោក ហ៊ិន សែន



កំពុត របស់លោក ហ៊ិន សែន

តុលាការដោះលែងបន្តៗ នៃអ្នកទោសមនសិការ អោយនៅ ក្រៅឃុំ នាបច្ចុប្បន្ននេះ វាជាការបង្ហាញអោយឃើញ កាន់តែ ច្បាស់ឡើងថា តុលាការនៅស្រុកខ្មែរ ជាតុលាការ ស្ថិតនៅ ក្រោមបញ្ហាលោក ហ៊ិន សែន។ នរនេះ ប្រហែលជាគាត់យល់ ឃើញថា វិធានការបែបនេះ វាអាចដោះស្រាយជាសង្ខេប នូវ អំពើអសីលធម៌របស់គាត់។ ពិតណាស់ហើយថា ជនរងគ្រោះ ទាំងនោះ គាត់ចេញមករស់នៅក្រៅឃុំពិត, វាជាការប្រសើរដល់ អ្នករងគ្រោះទាំងនោះ តែពួកគាត់ ច្បាស់ជាគ្មានលទ្ធភាព រស់ នៅជា ពលរដ្ឋពេញលេញ ព្រោះពួកគាត់ស្ថិតនៅក្នុងដង្កាប់ តុលាការអាយ៉ងជានិច្ច។ ដូច្នោះ ការរស់នៅ របស់ពួកគាត់ ស្ថិត នៅក្នុងការបារម្ភ ជាអចិន្ត្រៃយ៍ និង ភាពមិនទៀង សំរាប់អ នាគត។ រស់នៅបែបនេះ ជាសភាពអាក្រក់បំផុត សំរាប់មនុ ស្ស។ នៅលើចំណុចនេះឯង ដែលគេអាចមើលឃើញច្បាស់ នូវ កំពុត របស់លោក ហ៊ិន សែន ដែលគាត់ក៏ជា បីតា ស្វាមី ម្នាក់ តែគាត់គ្មានរញ្ជា យកអ្នកដទៃ ដែលគេក៏ជា បីតា មាតា ស្វាមី ភរិយា ម្នាក់ដែរ មកធ្វើជាចំណាត់ខ្លាំង ដើម្បីបំរើ នូវតម្រេក នៃអំណាចរបស់ខ្លួន។



